



**ក្រសួងជំនាញអគ្គនាយកដ្ឋាន - ព្រឹត្តិសកा**  
**និយាយពិភាក្សាធិប្បធម៌**

Ministry of National Assembly-Senate Relations and Inspection

លេខ :

០៩១ /  
០៩

៩.២.២.៣

**ព្រះរាជាណាចក្រកម្ពុជា**  
**Kingdom of Cambodia**  
**បាត់ សាសនា ព្រះមហាក្សត្រ**  
**Nation Religion King**



រាជធានីភ្នំពេញ, ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៨

**ប្រតាម**

**ស្ថាន**


នាយកដ្ឋាន - និយាយពិភាក្សាធិប្បធម៌

និយាយពិភាក្សាធិប្បធម៌

**និយាយពិភាក្សាធិប្បធម៌**

**និយាយពិភាក្សាធិប្បធម៌ និយាយពិភាក្សាធិប្បធម៌ និយាយពិភាក្សាធិប្បធម៌**

- ឯកយើកព្រៃនមុនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១២ / នស / ៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលប្រកាសរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១៣ / នស / ៩៤ ចុះថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០០៦ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១៤ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១៥ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១៦ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១៧ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១៨ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០១៩ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០២០ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា
- ឯកយើកព្រៃនរាជក្រឹត្យលេខ០២១ / នស / ៩៤ ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ១៩៩៨ ស្ថិករាជក្រឹត្យការរោងចក្រកម្ពុជា



- បានយើកអនុក្រឹត្យលេខ២០ ននក្រ.បក ចេះថ្ងៃទី១៨ ខែកុម្ភ ឆ្នាំ២០០៤ ស្តីពីការរៀបចំ និង ការប្រព័ន្ធ នៅវេសវេរកម្មដែនក្នុងនៅតាមបណ្តាលូហ៊ុន ក្រសួង និងសហគ្រាល់នាយករដ្ឋមន្ត្រី:
- បានយើកអនុក្រឹត្យលេខ១៣៣ ននក្រ.បកម្ខេសថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០០៦ ស្តីពីការបង្កើតនាយកដ្ឋាន សវនកម្មដែនក្នុង និងនាយកដ្ឋានសហប្រព័ន្ធផ្លូវការអនុវត្តន៍ដោយក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ត្រួសភាព និងអធិការកិច្ច
- បានយើកអនុក្រឹត្យលេខ១៩៣៣ ននក្រ.កត ចេះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៧ ស្តីពីការប្រព័ន្ធការកិច្ចដួន មន្ត្រីរដ្ឋមន្ត្រី:
- យោងតាមការចាំបាច់របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ត្រួសភាព និងអធិការកិច្ច

### ទំ ៤ ៩ ៩


#### ផ្នែក១ :

នាយកដ្ឋានសវនកម្មដែនក្នុង នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ត្រួសភាព និងអធិការកិច្ច ត្រូវទទួលខុសត្រូវ អនុវត្តមុខងារឯកការ សម្របតាមផ្ទាល់ខាង និងក្រមសិលជមិត្រានីវេសវេរកម្មដែនក្នុង ដើម្បីរិភាគរាយតម្លៃលើ សកម្មភាពក្នុងគោលដៅ ហើយនប្រសិទ្ធភាពការងារនៅតាមអនុការណ្វាក់កណ្តាល និងមន្ទីរតាមបណ្តាល់ត្រូវបានរៀបចំ និងក្រសួង ។ ដើម្បីសំរេចគោលដៅនេះ សវនករត្រូវមានសិទ្ធិ សេវាការពេញលេញក្នុងការត្រួតពិនិត្យលើគ្រប់សកម្មភាព ត្រូវបង្កើតការកិច្ចបញ្ជាក់ព្រមទាំងមិនត្រូវបង្កើតការកិច្ច និងបុគ្គលិក ។

#### ផ្នែក២ :

នាយកដ្ឋានសវនកម្មដែនក្នុង ជាមួនការពួមយុទ្ធសាស្ត្រ ឬក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ត្រួសភាព និងអធិការកិច្ច មានការកិច្ចដួនខាងក្រោម :

១. រួចរាល់នូវការសវនកម្មប្រចាំឆ្នាំ ដាក់ដូនជ្រាក់ដីកនាំក្រសួងពិនិត្យ និងសម្រេច ។
២. ពិនិត្យទីតាំងនិងការរៀបចំក្នុងក្រសួង និងក្រមសិលជមិត្រានីវេសវេរកម្មដែនក្នុងការរៀបចំ សម្រេចបានរបស់ជ្រាក់ដីកនាំ ក្នុងការអនុវត្តន៍ឱ្យបានត្រូវបាន លើការបង្កើតដែលការ ការត្រម៉ែនិស ការចាត់ ថែង និងការត្រួតពិនិត្យ ដោយដែនការណ៍ដែលការណ៍ដែលការណ៍ គោលនយោបាយ និងនិតិវិធី ការត្រប់គ្រង ឱ្យបានត្រូវបានត្រូវបានគោលដៅរបស់អនុការ ។
៣. កំណត់នូវការពាល់មស្របត្រប់ត្រាន់ និងការផ្តល់លទ្ធផលលើប្រព័ន្ធផ្លូវការកិច្ច ដោយបានបង្កើតឡើង និងកិច្ចប្រព័ន្ធផ្លូវការកិច្ច និងកិច្ចប្រព័ន្ធផ្លូវការកិច្ច ។



៤. ពិនិត្យឡើងវិញ្ញុវគ្គភេទអាជីវិកជិត្តធម៌ ភាពទាន់ពេលវេលា និងភាពម្បាស់លាស់ នៃព័ត៌មាន បានឡើងឡើង និងកិច្ចប្រពិបត្តិការ ប្រមូលដឹងឱ្យប្រើប្រាស់ដើម្បីកំណត់រវាងភ្លាមព្យាយាយវាស់នៃ ចំណាត់ថ្នាក់ និងរាយការណ៍អំពីព័ត៌មានទាំងនេះ ។
៥. ពិនិត្យឡើងវិញ្ញុចំប្រព័ន្ធដែលបានបង្កើត ដើម្បីធានាទីតាមគោលនយោបាយ ដែលការ និគិជិញ្ញាប់ បទបញ្ជាក់នៃទ្វាយដែលមានតម្លៃពលសំខាន់លើកិច្ចប្រពិបត្តិការ និងរាយការណ៍ ។ គុណភាពអាមុកាត អនុវត្តតំបនសម្រេចបានរហូតដល់ខាងក្រោមនេះ ចំណាត់សំណុំពាណិជ្ជការនានាដ្ឋានស្ថុរ និងកែវិអំអុំ ។
៦. ពិនិត្យឡើងវិញ្ញុការគ្រប់គ្រង ថែទាំ ការពារ និងផ្តល់ជូនដោយប្រើប្រាស់បច្ចេកទេស និងកំណត់ការកែវិអំអុំការអនុវត្តន៍ កិច្ចប្រពិបត្តិការ និងផ្តល់អនុសាសន៍ ។
៧. ពិនិត្យឡើងវិញ្ញុលើកិច្ចប្រពិបត្តិការកម្មវិធី និងកំរែងចំណាយមុលចន លើលទ្ធផលការងារវិជ្ជមាន ឬ អវិជ្ជមាន ពាមគោលបំណង គោលដៅដែលបានដាក់ចេញ និងតាមដែនការដែលបានកំណត់ ។
៨. ផ្តល់រូបមើតដែនការ ការអភិវឌ្ឍន៍ ការអនុវត្តន៍ និងកិច្ចប្រពិបត្តិការដើម្បីប្រព័ន្ធកំពុងកំពុង ១- តម្រូវការបែងចុះកម្មការប្រើប្រាស់ត្រូវបានកំណត់ច្បាស់ពេលវេលា ។  
២- ការត្រួតពិនិត្យផ្តល់ក្នុងសមស្របត្រូវបានបញ្ចូលឡើងក្នុងប្រព័ន្ធកំពុង ។  
៣- ការតាមកម្មុប្រើប្រាស់ប្រព័ន្ធកំពុងតម្រូវបានបញ្ចូលឡើងក្នុងដែនការសមស្រប ។  
៤- ការកត់ត្រាតីប្រព័ន្ធកំពុងតម្រូវបានបញ្ចូលឡើងក្នុងត្រួតពិនិត្យកំពុងកំពុង ។
៩. ផ្តើសវនទកម្មលើប្រព័ន្ធកំពុងទាមការិយាល័យបិទ្យទុក និងផ្តើករវាយតម្លៃលើប្រព័ន្ធជាលើ ការទិន្នន័យ សំខាន់ៗ រក្សាយពេលវេលាឯើង្វុ ដើម្បីកំណត់ប្រព័ន្ធនេះ ផ្តើយតបតាមគោលបំណង និងគោលដៅដែលបាន នគរាមុខ ហើយទទួលបានលទ្ធផលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
១០. ពិនិត្យនៃកម្មលើប្រព័ន្ធកំពុងទាមការិយាល័យបិទ្យទុក និងផ្តើករវាយតម្លៃលើប្រព័ន្ធជាលើ ការទិន្នន័យ សំខាន់ៗ រក្សាយពេលវេលាឯើង្វុ ដើម្បីកំណត់ប្រព័ន្ធនេះ ផ្តើយតបតាមគោលបំណង និងគោលដៅដែលបាន នគរាមុខ ហើយទទួលបានលទ្ធផលមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ។
១១. ពិនិត្យឡើងវិញ្ញុលើកិច្ច និងការអនុវត្តន៍ដើម្បីធានាទីតាមដាក់ចេញក្នុងគោលបំណង ការពារ ការកែងចាយ ។ ប្រសិនបើការកែងចាយត្រូវកែវិកឡើង ប្រព័ន្ធគ្រប់ពិនិត្យផ្តល់ក្នុងអាជរកម្មិយោទាន់ ពេលវេលា ។
១២. ពិនិត្យឡើងវិញ្ញុលើការអនុវត្តន៍ តាមគោលការណ៍អំណោះ និងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល ស្ថិត ពីរាយបច្ច និងក្រកមសិលជមិចំពោះម្បត្តិកដីការ ។
១៣. សំរបសំរូលការងារសំនួរកម្មផ្តើក្នុង ជាមួយអាជ្ញាធរសំនួរកម្មជាតិ ដើម្បីធានានំបាំការងាររួមទៅត្រូវបានបំណង និងការតំបនយការងារសុវត្ថិភាព ។
១៤. ផ្តើរាយការណ៍ផ្តើនូវក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ព្រៃនសកា និងអង្គភាពកិច្ច ឯុទ្ធម្មតនៃ រាយការណ៍ និងសមាគ្ង។ន្តនូវក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ព្រៃនសកា : ៤
១៥. ផ្តើរាយការណ៍ផ្តើនូវក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ព្រៃនសកា និងអង្គភាពកិច្ច ឯុទ្ធម្មតនៃ រាយការណ៍ និងសមាគ្ង។ន្តនូវក្រសួងទំនាក់ទំនងជាមួយរដ្ឋបាល-ព្រៃនសកា : ៤
១៦. សកម្មភាពកែវិអំអាមុនុសាសន៍សំខាន់ៗរបស់និងកម្មផ្តើក្នុង ។



- ២- សកម្មភាពសវនកម្មប្រព័ន្ធដោយជំហានអាជីវកម្ម និងបង្កើតភាពនូវសំចែរសិទ្ធិភាព និងការផ្តល់  
លទ្ធផលលើក្នុងការប្រព័ន្ធដឹកជញ្ជូន ។
- ៣- សវនកម្មដែលក្នុងការប្រព័ន្ធដោយជំហានអាជីវកម្មជាតិ ដើម្បីធ្វើសំវារ  
ការធ្វើសវនកម្មស្ថិត ។ ក្នុងការណិយាយភាពមិនមែនជាសំណង់ អាជីវកម្មជាតិអាជីវការ  
ប្រព័ន្ធឌីឡូ និងប្រព័ន្ធដីឡូ ។
- ៤- ដែនការសវនកម្មដែលក្នុង ត្រូវមានភាពសម្រេចបញ្ជាក់សំណង់ ត្រូវបាន  
ការងារការងារសំណង់ ។
៥. រាយការដែលដោលការ ប្រើប្រាស់កម្មភាពកំណត់អាណាពិបាទរាយការដែលបានសវនកម្មដែលក្នុង ។ ប្រសិនបើសកម្មភាព  
កំណត់អនុសាលក្តីណាមេរោគ: សម្រេចបាននៅក្នុងការងារការងារសំណង់ និងប្រព័ន្ធដីឡូ ។
៦. ដែលដោលការសវនកម្មដែលក្នុងត្រូវរាយការណិយាយការងារដែលជាប្រព័ន្ធដីឡូ ។
៧. ប្រធានសវនកម្មដែលក្នុងត្រូវរាយការណិយាយការងារដែលជាប្រព័ន្ធដីឡូ ។
៨. ធ្វើរាយការណិយាយការងារ និងស្នើសារនៃសវនកម្ម ដើម្បីដោលអ្នករាយការងារដែលជាប្រព័ន្ធដីឡូ ។
៩. កំណត់អតាមអនុសាល់ ។ សវនកម្មដែលក្នុងត្រូវបាននៅក្នុងការងារការងារសំណង់ និងប្រព័ន្ធដីឡូ ។
១០. អនុវត្តការងារ និងការកិច្ចរាយការងារ ដែលបាននៅក្នុងការងារសំណង់ ។

### ច្បាស់ ៣ :

នាយកដ្ឋានសវនកម្មដែលក្នុង នៃក្រសួងទំនាក់ទំនងជាមួយន្ទៃសក-ព្រឹកសក និងអធិការកិច្ច ដើរការងារ  
ប្រចាំ ១២ខែ និងអនុប្រចាំនាក់មួយចំនួន ជាតិស្នើសារការងារតាមការចាំបាច់ ។

### ច្បាស់ ៤ :

នាយកដ្ឋានសវនកម្មដែលក្នុង នៃក្រសួងទំនាក់ទំនងជាមួយន្ទៃសក-ព្រឹកសក និងអធិការកិច្ច មានការិយាល័យ  
ចំណេះចំនួន ៣ ដូចខាងក្រោម :

- ១- ការិយាល័យដែលសវនកម្ម
- ២- ការិយាល័យសវនកម្មទី១
- ៣- ការិយាល័យសវនកម្មទី២

### ច្បាស់ ៥ :

ទូទាត់ និងការកិច្ចរាបសការិយាល័យដែលបាន និងការទទួលបន្ទុកដើម្បីសវនកម្មនៃការងារសំណង់  
ដើម្បីការងារក្នុងការងារសំណង់ជាមួយន្ទៃសក-ព្រឹកសក និងអធិការកិច្ច ខេត្ត-ក្រោង មានការងារសំណង់



**១- ការិយាល័យរដ្ឋបាលសវនកម្ម នាយករាជក្រឹម :**

- គ្រប់គ្រង ចកចារសកលរដ្ឋបាល ឬកសារតិបុត្តិ ឬកសារបច្ចេកទេស និងឯកសាររវៈសូត្រ
- កសារដែនការយោះពេលខ្លី រយៈពេលមធ្យោម និងរយៈពេលវិះ របស់នាយកដ្ឋាន
- ក្រុមហ៊ុន និងការិយាល័យការងារដ្ឋានជាកំណើយក្នុង និងទទួលបន្ទុកការងារកិច្ចការ
- ឬកសរុប និងធ្វើឱ្យការណ៍សំណង់ និងសរុបនៃការសកម្មភាពសវនកម្មប្រចាំឆ្នាំរបស់នាយកដ្ឋាន
- ចូលរួមរបាយការធិកការធ្វើសវនកម្ម តាមបណ្តុះបណ្តាល និងព្រមិនការអនុវត្តន៍បច្ចេកដោយក្នុងរស់នាយកដ្ឋាន
- ធ្វើកត់ហេសស្តីពីការចលនប្រព័ន្ធ និងអចលនប្រព័ន្ធប្រចាំឆ្នាំរបស់នាយកដ្ឋាន
- គ្រប់គ្រងបញ្ជីចលនវគ្គ និងអចលនវគ្គ សន្តិធម៌ស្ថាន: និងធ្វើបញ្ជីសារពើកណ្តុរបស់នាយកដ្ឋាន
- ទទួលការកិច្ចដើរដៃងារទៀត ដែលច្បាក់ដឹកនាំនាយកដ្ឋានប្រតិបត្តិ

**២- ការិយាល័យសវនកម្មទី១ នូលបន្ទុកធ្វើសវនកម្ម :**

- នាយកដ្ឋាននិងមន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្ត-ក្រុង និងអនុការចំណោះ
  - នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក
  - នាយកដ្ឋានបិរញ្ញាណ និងផែនដ្ឋាន
  - នាយកដ្ឋានទំនាក់ទំនងជាមួយអធិការកិច្ចតាមបណ្តុះបណ្តាល
  - នាយកដ្ឋានអធិការកិច្ច
  - នាយកដ្ឋានតាមជានការអនុវត្តន៍ច្បាប់
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច រាជធានីភ្នំពេញ
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកណ្តាល
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ចាម
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ក្រោមកំរប
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្រុយបៀន
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃនឃី
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ចាម
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តក្រោម
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្រុយបៀន
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃនឃី
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ចាម
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តក្រោម
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្រុយបៀន
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃនឃី
  - មន្ត្រីទំនាក់ទំនងជាមួយរដ្ឋបាល-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ចាម




**៣- ការិយាល័យសវនកម្មទី២ ទទួលបន្ទុកចូលរួមកម្ម :**

- នាយកដ្ឋានទទួលបាតកម្មហើយ និងអគ្គនភាពជាប្រជាពលរដ្ឋ
- នាយកដ្ឋានវិវាទកម្ម
- នាយកដ្ឋាននិតិកម្ម
- នាយកដ្ឋានទទួលបាតកម្មនឹងជាមួយរដ្ឋបាល និងដ្ឋានសកា-ព្រឹកសកា
- នាយកដ្ឋានអប់រំ ធម្មតាយក្រុងប្រជាពលរដ្ឋ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តបានជាបារ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តកំពង់ចំ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តកំពង់ស្ពឺ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ក្រុងព្រះសីហនុ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ក្រុងរដ្ឋបាល
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តបាត់ដំបង
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តឧត្តមានជ័យ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តឃោរមានជ័យ
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តឃោរកំពង់
- មន្ទីរទំនាក់ទំនងជាមួយរដ្ឋបាល និងអធិការកិច្ច ខេត្តពោធិ៍សាត់
- ទទួលបាតកិច្ចដើរបានឡើងទៅក្នុង ដែលបាត់ដីកន្លែងរាយក្រុងប្រព័ន្ធឌីវិចិ

**ក្រសួង ៦ :**

**ការិយាល័យសវនកម្មនិមួយៗមានការកិច្ចដូចខាងក្រោមនេះ :**

- សហការរបៀបដែលនឹងការសវនកម្មប្រចាំឆ្នាំដូចខាងក្រោមនេះ និងសម្រាប់
- ធ្វើសវនកម្មលើមុខងារ ចែកចាន់ម៉ោង ធម្មតាសាស្ត្រ កម្មវិធី វិធានការ បទបញ្ជាផ្ទៃរបាយ និងការចាត់បានការងាររបស់អង្គភាព ឱ្យស្របតាមនិតិវិធីបច្ចុប្បន្នការនៃសម្រាប់ការងារ ការបាត់ដំណោះស្រាយកំណើនការ និងកម្មវិធីរបស់អង្គភាព
- ធ្វើសវនកម្មលើការអនុវត្តច្បាប់ បទបញ្ជាផ្ទៃរបាយ វិធីបច្ចុប្បន្នការ ឬការកិច្ច និងអភិបាល-កិច្ចល្អ នៅក្នុងការប្រតិបត្តិការបិរញ្ញវត្ថុ ពិសេសការគ្រឿងគ្រ និងគ្រប់គ្រងចំណូល ចំណាយរិករាយ បិរញ្ញវត្ថុ បំណុល និងការគ្រប់គ្រងក្រសួងទំនាក់ទំនងនៃការងាររបស់អង្គភាព
- ធ្វើសវនកម្មរាយការណ៍ពាក្យបណ្តុះបណ្តាលអង្គភាពក្រសួងទំនាក់ទំនងនៃការងាររបស់អង្គភាព ព្រឹកសកា និងអធិការកិច្ច ។




- រក្សាសាយការណ៍សវនកម្មិតបានលូ សំរាប់ជាមួលដ្ឋានបាយក្សានជំនួយភ្លាត់លើវិញ្ញនភាព នៃការអនុវត្តអនុសាសន៍កំណត់អ
- ផ្តល់សេចក្តីសិក្សាលូ និងអនុសាសន៍ ព្រមទាំងបាយការណ៍ជូនប្រធានបាយក្សានសវនកម្មដែលក្នុង
- បាយក្សានជាប្រចាំខែនៃកសាងគគិយុត្តិ និងសកម្មភាពកំពង់រំលែកនៃយុវជន និងបិរញ្ញាណុសាសារណ៍
- ចូលរួមសហការជាមួយអនុភាព និងស្ថាប័នដែលពាក់ព័ន្ធ សំដែកសាងមូលដ្ឋានពីមានអីរួចរាល់
- ចូលរួមការកិច្ចដែលមិនមែនប្រព័ន្ធដែលត្រូវបានប្រព័ន្ធមួយ ។

ការយានឈឺនឹមួយា ដើរការដោយប្រចាំ ០១ រៀប និងអនុដោយអនុប្រធានមួយចំនួនដែន្នូរយការ  
ពាមការចំណេច ។

### ក្រសួង ៧ :

អគ្គនាយក ប្រធានប្រចាំអនុភាពចំណេចក្នុងនំនាក់ទំនងជាមួយរដ្ឋសារ-ព្រឹកសារ និងអធិការកិច្ច ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាពេល ។ ។



ក្រសួង ៧

### អនុគមន៍ :

- និស្សការអនុការណ៍រដ្ឋមន្ត្រី
- អគ្គនាយក និងក្រសួង
- ក្រសួងយោប់ និងក្រសួងសាស្ត្រ
- ដ្ឋានជាតិការងារជាមួយអនុការណ៍រដ្ឋមន្ត្រី
- ទូរការឱ្យដោលនិស្សរដ្ឋមន្ត្រី និងក្រសួងយោប់ និងក្រសួងសាស្ត្រ និងក្រសួងសុខភាព
- ប្រចាំខែ ដើរការដោយប្រចាំខែ និងក្រសួងយោប់ និងក្រសួងសាស្ត្រ និងក្រសួងសុខភាព
- ប្រចាំខែ ដែលបានដោយប្រចាំខែ និងក្រសួងយោប់ និងក្រសួងសាស្ត្រ និងក្រសួងសុខភាព

និស្សការអនុការណ៍រដ្ឋមន្ត្រី

- នាយកដ្ឋាន-ការងារយុវជន